

COVID-19 Report from RHCP

Situation Report (as of May 18th 2020)

Olmsted County: cases

Minnesota: cases

United States: cases

(Reference: MN Department of Health, CDC)

បញ្ឈប់ការរាលដាល

ប្រើក្រណាត់រ៉ូមខពេលនៅកន្លែងសាធារណៈ

យកដៃបទមាត់ពេលក្អកក្អាយ

លាងដៃជាមួយសាប៊ូនិងទឹកឬប្រើអាលកុលលាងដៃអោយបានញឹកញាប់។

ត្រូវនៅអោយឆ្ងាយពីគ្នា - នៅអោយឆ្ងាយ៦ហ្វីត។

ត្រូវនៅផ្ទះហើយនៅដាច់ដោយឡែកពីគេ បើអ្នកមិនស្រួលខ្លួន។

ត្រូវទៅធ្វើតេស្តមើល COVID-19ត្រូវនៅផ្ទះហើយត្រូវនៅឱ្យឆ្ងាត់ដាច់ពីគេ បើអ្នកមិនស្រួលខ្លួន។

សំណួររបស់អ្នកដែលបានឆ្លើយហើយ

1. បទបញ្ជាប្រតិបត្តិរបស់MNដែលឱ្យនៅផ្ទះនោះបានមកដល់ទីបញ្ចប់ហើយនៅក្នុងខែឧសភាថ្ងៃទី១៨, ២០២០នេះ។ តើមានន័យយ៉ាងម៉េច?

- បទបញ្ជាឱ្យនៅផ្ទះបានចូលជាធរមាននៅក្នុងខែមីនាថ្ងៃទី២៧, ២០២០។ ធ្វើនេះអាចជួយឱ្យរដ្ឋរៀបចំហើយគ្រៀមដើម្បីថែរក្សាអ្នកជំងឺដែលឈឺមកពីCOVID-19, ដូចជាបន្ថែមមន្ទីរពេទ្យឬកើនការធ្វើតេស្តហើយនិងទទួលឧបករណ៍បន្ថែមទៀត។
- បទបញ្ជាឱ្យនៅផ្ទះបានមកដល់ទីបញ្ចប់នៅខែឧសភាថ្ងៃទី១៨តែបទបញ្ជាឱ្យរស់ដោយសុវត្ថិភាពបានចូលជាធរមានវិញ។

2. នៅក្នុងខែឧសភាថ្ងៃទី១៨ ការរស់ដោយសុវត្ថិភាពបានចាប់ផ្តើម។ តើមានន័យយ៉ាងម៉េច?

ចាប់ផ្តើមនៅខែឧសភាថ្ងៃទី១៨ ២០២០៖

- អាជីវកម្មមិនសំខាន់, ដូចជាហាង, ផ្សារទំនើប ហើយអាជីវកម្មនៅផ្លូវធំអាចបើកបាន បើពួកគេមានផែនការសម្រាប់ឱ្យនៅឆ្ងាយពីគ្នាហើយប្រតិបត្តិការតែ៥០ភាគរយនោះ។
- បារ, ភោជនីយដ្ឋាន, ហាងកាត់សក់ហើយនិងហាងថែរក្សាសម្បុរមិនទាន់អាចបើកបានទេ។ ទឹកកន្លែងទាំងអស់នេះអាចបើកបាននៅខែមិថុនាថ្ងៃទី១ ២០២០។
- រដ្ឋាភិបាលស្រុកOlmstedនឹងបើកនៅខែឧសភាថ្ងៃទី២០ ២០២០។
- មនុស្សម្នាក់ៗអាចជួបជុំជាមួយគ្នាសិនមិត្តភក្តិបានត្រឹមតែ ១០នាក់ឬក៏តិចជាងនេះក្នុងមួយក្រុមហើយអនុវត្តការនៅឆ្ងាយពីគ្នាឱ្យបាន៦ហ្វីតឬ២ម៉ែត្រពីម្នាក់ទៅម្នាក់។
- ត្រូវពាក់ម៉ាស់ឬរ៉ូម៉ុខពេលចេញពីផ្ទះហើយទៅកន្លែងសាធារណៈ កន្លែងដែលមានភាពពិបាកនៅឆ្ងាយពីគេឯង។
- មនុស្សដែលអាចមានហានិភ័យហើយអាចឈឺធ្ងន់មកពីCOVID-19 (ចាស់ៗអាយុ៦៥ឬអាយុច្រើនជាងនេះ, អ្នកដែលរស់នៅមន្ទីរនីស៊ីងហូមឬទឹកកន្លែងថែរក្សាយូរអង្វែង, ហើយអ្នកដែលមានរោគជំងឺប្រចាំខ្លួន (គឺត្រូវឱ្យនៅផ្ទះក្រៅពីទៅធ្វើអ្វីដែលចាំបាច់ដូចជាធ្វើការ, ធ្វើលំហាត់ប្រាណ, ណាត់ពេទ្យ, ទៅទិញថ្នាំ, ទៅទិញអាហារនិងហាត់ប្រាណនៅក្រៅផ្ទះ)។
- អ្នកដែលអាចធ្វើការនៅផ្ទះត្រូវនៅធ្វើបន្តទៀត។

- ម៉ាកៗត្រូវតែបន្តធ្វើកាតព្វកិច្ចខ្លួនឯងដើម្បីបន្ថយការចម្លងរីករាលដាលនេះដោយធ្វើ៖
 - លាងដៃញឹកញាប់
 - នៅឲ្យឆ្ងាយពីគេឯង
 - ពាក់ម៉ាស់
 - ទៅធ្វើតេស្តពេលឈឺ
 - នៅផ្ទះបើអាចធ្វើបាន

ទូរសព្ទសហគមន៍នៃ COVID-19

(507) 328-2822

9 a.m. - 9 p.m., 7 days a week

អ្នក ជាអ្នកនៅក្នុងសហគមន៍ គឺជាអ្នកនៅជួរមុខដើម្បីបញ្ឈប់COVID-19។
 ដោយការលាងដៃ សំអាតនិងធ្វើអនាម័យ។ ដោយនៅឆ្ងាយពីគ្នា។ ដោយត្រូវនៅផ្ទះ។
 យើងទាំងអស់គ្នានៅរួមជាមួយគ្នា។ យើងនិងបានជាសះស្បើយជាមួយគ្នា។

Stay Safe MN media link:

<https://mn.gov/covid19/media/share-message/translations/index.jsp>

